



អង្គការកម្ពុជា-ហូឡង់

របាយការណ៍ប្រចាំឆ្នាំ២០១៧

ពីខែមករា ដល់ ខែធ្នូ ឆ្នាំ២០១៧

១. ប្រវត្តិសង្ខេបរបស់អង្គការកម្ពុជា-ហូឡង់

អង្គការកម្ពុជា-ហូឡង់ គឺជាអង្គការមនុស្សធម៌មិនមែនរដ្ឋាភិបាលមិនស្វែងរកប្រាក់កម្រៃអព្យាក្រឹតមិនប្រកាន់ពូជសាសន៍ មិនប្រកាន់សាសនា និងមិនប្រកាន់និន្នាការនយោបាយ ដែលបានធ្វើសកម្មភាពតាំងពីឆ្នាំ២០០៨ និងបានចុះបញ្ជីនៅក្រសួងមហាផ្ទៃលេខ ២១៣៥ សជណ ថ្ងៃទី២០ ខែសីហា ឆ្នាំ២០០៩ ដើម្បីបំពេញការងារផ្នែកបង្រៀនភាសាអង់គ្លេសដោយឥតគិតថ្លៃ។

អង្គការមានសកម្មភាពចំបងបំផុតគឺផ្តល់ការបង្រៀនភាសាអង់គ្លេសដោយមិនយកកម្រៃដល់កុមារនិងយុវជនកម្ពុជា ជាពិសេសគ្រួសារដែលគ្មានលទ្ធភាពចំណាយសំរាប់ការសិក្សារបស់កូននៅតាមស្រុកស្រែទីជនបទក្នុងឃុំខ្នារពោធិ ស្រុកសូទ្រនិគម ខេត្តសៀមរាប។ ជាបន្តបន្ទាប់អង្គការកម្ពុជា-ហូឡង់បានពង្រីកសកម្មភាពរបស់ខ្លួនលើកម្មវិធីទឹកស្អាត ការគាំទ្រផ្នែកសង្គម ការគាំទ្រផ្នែកសុខភាពរហូតដល់បច្ចុប្បន្ន។

២. គម្រោងគាំទ្រនិងសមិទ្ធិផលសម្រេចបាន

២.១. គម្រោងគាំទ្រផ្នែកបង្រៀនភាសាអង់គ្លេស

ការបង្រៀនភាសាអង់គ្លេសធ្វើឡើងមានគោលបំណងដើម្បីផ្តល់ឱកាសដល់កុមារកុមារីជាពិសេសប្អូនៗសិស្សានុសិស្សនៅតាមទីជនបទដាច់ស្រយាលក្នុងឃុំខ្នារពោធិ បានទទួលការបង្រៀនភាសាអង់គ្លេសដូចជាអ្នកដែលរស់នៅក្នុងទីក្រុងផងដែរ។ ការបង្រៀនភាសាអង់គ្លេសរៀបចំនៅពេលព្រឹក ពេលរសៀល និងម៉ោងល្ងាចទៅតាមតម្រូវការរបស់ក្មេងៗនៅសហគមន៍។ ដូច្នេះហើយអង្គការបានរៀបចំនិងទទួលអ្នកស្ម័គ្រចិត្តបរទេសមកពីប្រទេសហូឡង់ និងប្រទេសដទៃទៀត មកជួយបង្រៀនជាមួយគ្រូក្នុងស្រុកផងដែរ។ មិនតែប៉ុណ្ណោះកម្មវិធីបង្រៀនមានសម្ភារៈសិក្សាសម្រាប់សិស្ស ចែកជូនដោយឥតគិតថ្លៃផងដែរ។ ការបង្រៀនគឺប្រើវិធីសាស្ត្រតាមបែបចូលរួមច្រើនជាងសិស្សមជ្ឈមណ្ឌល។ ក្នុងត្រីមាសនេះមានសិស្សសរុបប្រមាណ៣៧៧នាក់ ក្នុងនោះស្រី២៤៦នាក់មករៀនភាសាអង់គ្លេសដែលចែកចេញជា ១៤កំរិត/ថ្នាក់។

ចំនួនថ្នាក់រៀន និងសិស្សបានចូលរៀន;

ល.រ	កំរិតនៃការសិក្សា/ ថ្នាក់	សមិទ្ធិផលសម្រេចបាន		
		ចំនួនថ្នាក់	សិស្សស្រី	សិស្សសរុប
១	ថ្នាក់កំរិតមួយ, Funny Class	១	១៥	២៣
២	ថ្នាក់កំរិតដំបូង, Start Class	៤	៦៥	១០២
៣	ថ្នាក់កំរិតទី ១, Let's Go I	៤	៧០	១១១
៤	ថ្នាក់កំរិតទី ២, Let's Go II	១	១៥	២០
៥	ថ្នាក់កំរិតទី ៣, Let's Go III	២	៥២	៧៥
៦	ថ្នាក់កំរិតទី ៤, Let's Go IV	១	២០	៣០
៧	ថ្នាក់កំរិតទី ៥, Let's Go V	០	០	០
៨	ថ្នាក់កំរិតទី ៦, Let's Go VI	១	៩	១៦
	ចំនួនសរុប	១៤	២៤៦	៣៧៧

លទ្ធផលសម្រេចបានផ្សេងៗ:

- ដឹកនាំគ្រូគ្រូបរទេសមកជួយបង្រៀន ចំនួន៦នាក់ ក្នុងឆ្នាំ២០១៧
- បង្រៀនបន្ថែមអំពីការអនាម័យ លាងដៃ ដុសធ្មេញ ដល់សិស្សចំនួន១៥០នាក់
- ចែកប្រាសនិងថ្នាំដុសធ្មេញដល់សិស្សសាលា ចំនួន១៥០នាក់
- ចែកជូនសំលៀកបំពាក់កីឡា ចំនួន១១កំប្លោ (១១នាក់)
- ឧបត្ថម្ភសំលៀកបំពាក់៤៥កំប្លោដល់សិស្សសាលាចំនួន ៤៥នាក់ ស្រី២៨នាក់
- ឧបត្ថម្ភកាបូបស្ពាយក្រោយចំនួន៣៨ កាបូប (៣៨នាក់)
- ឧបត្ថម្ភសៀវភៅសរសេរ ៣៥៣ក្បាល ដល់សិស្សសាលាចំនួន ២០៥នាក់
- ឧបត្ថម្ភបិទ២៣៤ដើម ដល់សិស្សចំនួន២១២នាក់
- ឧបត្ថម្ភខ្មៅដៃ ២០ដើម (២០នាក់) និងឧបត្ថម្ភបន្ទាត់ ៣២ដើម (៣២នាក់)
- ឧបត្ថម្ភស្បែកជើងដល់សិស្សចំនួន១៤គូរ (១៤នាក់)
- ឧបត្ថម្ភកង់ថ្មី ២គ្រឿង ដល់សិស្សក្រីក្រ ចំនួន២នាក់
- ឧបត្ថម្ភបាល់ទាត់ដល់សាលាអនុវិទ្យាល័យខ្នារពោធិ ចំនួន២ និងសាលាសំបាត សាលាឈូក ចំនួន៣បាល់
- ជួសជុលខ្លោងទ្វារសាលាបឋមសិក្សាឈូកថវិកាសរុប៤៨០ដុល្លារ
- ឧបត្ថម្ភថវិកាចំនួន៥០ ដុល្លារដល់ក្រុមប្រឹក្សាឃុំខ្នារពោធិ សំរាប់រៀបចំកម្មវិធីប្រគល់ជូននិងដាក់ឲ្យប្រើប្រាស់ ផ្ទះសហគមន៍ខ្នារពោធិ

២.២. គម្រោងគាំទ្រផ្នែកសុខភាព

អង្គការកម្ពុជា-ហ្វឡង់បានសាងសង់មណ្ឌលសុខភាពខ្នារពោធិ ស្ថិតនៅក្នុងឃុំខ្នារពោធិ ស្រុកស្រូវនិគម។ បច្ចុប្បន្នមណ្ឌលសុខភាពខ្នារពោធិមានបុគ្គលិកចំនួន៧នាក់រួមទាំងអ្នកសំអាតស្ថិតក្រុម ការគ្រប់គ្រងរបស់ស្រុកប្រតិបត្តិស្រូវនិគម។

ដើម្បីគាំទ្រសកម្មភាពសេវាសុខភាពជូនប្រជាពលរដ្ឋនៅមូលដ្ឋានជាចម្រើនយ៉ាងអង្គការកម្ពុជា-ហ្វឡង់ បានគាំទ្រជួយបំពេញបន្ថែមទាំងផ្នែកថវិកាដូចជាប្រាក់លើកទឹកចិត្តប្រចាំខែដល់បុគ្គលិកចំនួន៧នាក់និង ផ្គត់ផ្គង់សម្ភារៈមួយចំនួនរួមទាំងថ្នាំពេទ្យសម្រាប់ដំណើរការផ្តល់សេវាជូនប្រជាពលរដ្ឋផងដែរ។ ក្នុងត្រីមាសនេះមានអ្នកមកទទួលសេវាសរុបប្រមាណ១០៣៨១នាក់ ក្នុងនោះស្រ្តីមកសម្រាលកូន៩៧នាក់ និងបានបញ្ជូនអ្នកជំងឺមកទទួលសេវានៅមន្ទីរពេទ្យ៩០នាក់។

ចំនួនអ្នកជំងឺដែលបានមកប្រើប្រាស់សេវាសុខភាពនៅមណ្ឌលសុខភាពខ្នារពោធិ

ការពិពណ៌នា	លទ្ធផលសម្រេចបាន				
	ត្រីមាសទី១	ត្រីមាសទី២	ត្រីមាសទី៣	ត្រីមាសទី៤	សរុប
ការពិនិត្យជម្ងឺក្រៅ OPD	២៥០៦	២៥៧៦	២៩៣៧	២៣៦២	១០៣៨១
ការពន្យារកំណើត Birth spacing	៩២៦	៩៤៧	២១៦	២៦៥	២៣៥៤
ពិនិត្យផ្ទៃពោះ ANC	១៧៣	១៤៩	១៩០	១៧០	៦៨២
ការសំរាលកូន (Delivery)	៣៣	១៩	២៨	១៧	៩៧
ព្យាបាលធ្មេញ (Dental Care)	០	១៣	១០	២១	៤៤
ព្យាបាលភ្នែក (Eye Care)	០	១៣	១១	២៣	៤៧
ផ្តល់វីតាមីន (Vitamin A)	០	៦២៥	០	៦៧៦	១៣០១
ផ្តល់វ៉ាក់សាំង (Vaccination)	៥៣៩	៦២៨	៦៥០	៣២៨	២១៤៥
ការបញ្ជូនអ្នកជម្ងឺ	២៦	១៣	៣៥	១៦	៩០

លទ្ធផលសម្រេចបានផ្សេងៗ

- ដឹកនាំគ្រូពេទ្យស្ម័គ្រចិត្តបរទេសមកធ្វើការមនុស្សធម៌នៅមណ្ឌលសុខភាពចំនួន៨នាក់
- ឧបត្ថម្ភប្រាក់លើកទឹកចិត្ត៥៧០ដុល្លារបន្ថែមជារៀងរាល់ខែដល់បុគ្គលិកចំនួន៧នាក់ ក្នុងមួយឆ្នាំសរុបថវិកា៦៨៤០ដុល្លារ

- ផ្គត់ផ្គង់ថ្នាំពេទ្យនិងសម្ភារៈសំរាប់មណ្ឌលសុខភាពថវិកាសរុប៥០០ដុល្លារ
- ចាក់ដីបន្ថែមនៅក្នុងមណ្ឌលសុខភាពអស់ទឹកប្រាក់សរុប ២១៥ដុល្លារ
- សាងសង់បំបែកចម្រោះនិងផលិតទឹកស្អាតចំនួន០១គ្រឿងក្នុងមណ្ឌលសុខភាពខ្នារពោធិ ថវិកាសរុប ៤៥០០ដុល្លារ
- ជួសជុលពិដានមណ្ឌលសុខភាពចំនួន២បន្ទប់ ថវិកាសរុប៤០០ដុល្លារ
- ផ្គត់ផ្គង់សំលៀកបំពាក់សំរាប់កូនដៃតទើបកើត ចំនួន៣០កំប្លែរ
- ផ្តល់ជូនវេនតាមីញូមនិងការពារពន្លឺថ្ងៃចំនួន ១០០គូរ

៣ - គម្រោងគាំទ្រផ្នែកសង្គម

ដើម្បីចូលរួមលើកកម្ពស់ជីវភាពរបស់ប្រជាជនទីទល់ក្រនៅតាមជនបទអង្គការកម្ពុជា-ហូឡង់ តែងតែបានសហការជាមួយអាជ្ញាធរ និងភូមិ ធ្វើការកំណត់អត្តសញ្ញាណគ្រួសារក្រីក្រដើម្បីផ្តល់ការផ្គត់ផ្គង់ ឧបត្ថម្ភមាន៖ ការសាងសង់ផ្ទះថ្មី ផ្គត់ផ្គង់សំលៀកបំពាក់ ផ្គត់ផ្គង់អាហារប្រចាំខែ ការផ្តល់កង់ជាដើម។ ខាងក្រោមនេះជាលទ្ធផលដែលសម្រេចបាន៖

ល.រ	ការពិពណ៌នា	សមិទ្ធិផលសម្រេចបាន
១	សាងសង់ផ្ទះថ្មីជូនគ្រួសារក្រីក្រ១គ្រួសារ Built new house for poor family	ចំនួន ១ ខ្នង
២	សាងសង់ផ្ទះថ្មីសំរាប់អ្នកស្ម័គ្រចិត្ត នៅភូមិឈូក Built new house for volunteer in Chhuk	ចំនួន ១ ខ្នង
៣	សាងសង់ផ្ទះសហគមន៍ខ្នារពោធិ នៅភូមិបុស្ស Built new Khna Po Community House in Bos village	ចំនួន ១ ខ្នង
៤	ផ្គត់ផ្គង់សំលៀកបំពាក់ដល់ជនក្រីក្រ ចំនួន ១០គ្រួសារ Supported clothes for poor people and poor kids	ចំនួន ២០ កំប្លែរ
៥	ផ្គត់ផ្គង់ម្ហូបអាហារដល់គ្រួសារក្រីក្រ Supported meals for poor people	ចំនួន ៤ គ្រួសារ
៦	ផ្គត់ផ្គង់គ្រឿងបរិភោគ និងសម្ភារៈអនាម័យ ១០ គ្រួសារ Supported 10 packages to poor families	ចំនួន ១០ កញ្ចប់
៧	ផ្គត់ផ្គង់ម្ហូបអាហារ សំលៀកបំពាក់និងកន្លែងស្នាក់នៅដល់ក្មេងៗ កំព្រាអំឡុងពេលសិក្សា Supported meal to orphan kids during studying.	ចំនួន ១០ នាក់

លទ្ធផលសម្រេចបានផ្សេងៗ៖

- ឧបត្ថម្ភថវិកាចំនួន ៣០ដុល្លារប្រចាំខែសំរាប់ក្មេងស្រី រ៉ែន ស្រីអិះទៅរៀននៅអនុវិទ្យាល័យខ្នារពោធិ
- ផ្គត់ផ្គង់កន្លែងស្នាក់នៅ និងឧបត្ថម្ភថវិកាចំនួន១៨៥ដុល្លារប្រចាំខែសំរាប់ក្មេងប្រុស៣នាក់ ថ្លៃម្ហូបអាហារថ្ងៃទៅរៀន និងថ្ងៃរៀនគួរ នៅអនុវិទ្យាល័យខ្នារពោធិ។

- ឧបត្ថម្ភថវិកាចំនួន ២៥០ដុល្លារប្រចាំខែសំរាប់ក្មេងស្រី៣នាក់ថ្លៃម្ហូបអាហារ ថ្លៃបន្ទប់ស្នាក់នៅ និងថ្លៃរៀនគ្នានៅ វិទ្យាល័យអង្គរ ខេត្តសៀមរាប។
- ឧបត្ថម្ភថវិកាចំនួន ៥៥,៥ ដុល្លារប្រចាំខែថ្លៃម្ហូបអាហារសំរាប់មួយគ្រួសារ (យ៉ើម ខន) និងថ្លៃក្មេងទៅរៀន៤នាក់ នៅភូមិជំរឿង ។
- ឧបត្ថម្ភថវិកាចំនួន៥០ ដុល្លារដល់ក្រុមប្រឹក្សាឃុំខ្នារពោធិ សំរាប់រៀបចំកម្មវិធីប្រគល់ជូននិងដាក់ឲ្យប្រើប្រាស់ ផ្ទះសហគមន៍ខ្នារពោធិ
- ជួសជុលខ្លោងទ្វារសាលាបឋមសិក្សាឈូកអស់ចំនួន ៤៥០ដុល្លារ
- ឧបត្ថម្ភក្លាយ, គ្រឿងបរិកោគ និងសំបុកអនាម័យ១០កញ្ចប់ដល់គ្រួសារក្រីក្រចំនួន១០គ្រួសារ
- ឧបត្ថម្ភគ្រាប់ពូជបន្លែនិងធ្វើស្ពានបន្លែខ្នាតតូចលក្ខណៈគ្រួសារ ចំនួន២ គ្រួសារ
- ជួសជុលកងចាស់១គ្រឿង ដល់គ្រួសារក្រីក្រចំនួន ១គ្រួសារ ថវិកាសរុប១៥ដុល្លារ
- ឧបត្ថម្ភថវិកាចំនួន៣០០ដុល្លារជូនដល់ក្រុមប្រឹក្សាឃុំខ្នារពោធិ ជួសជុលផ្លូវក្រសក្រហមក្នុងឃុំ

៤ - គម្រោងគាំទ្រផ្នែកអនាម័យទឹកស្អាត

ស្ថិតនៅក្រោមគម្រោងសកម្មភាពរបស់ខ្លួននិងដើម្បីលើកកម្ពស់សុខមាលភាពរបស់របស់ប្រជាជនអង្គការកម្ពុជា-ហ្វឡង់បានរួមចំណែកអនុវត្តកម្មវិធីអនាម័យទឹកស្អាតរួមមាន៖ផ្គត់ផ្គង់ធុងចំពោះសាងសង់អណ្តូងស្នប់ថ្មី និងសាងសង់បង្គន់អនាម័យ ដើម្បីចូលរួមលើកកម្ពស់អនាម័យទឹកស្អាតជូនដល់ប្រជាជនទីទាល់ក្រនៅតាមទីជនបទនោះ។

ខាងក្រោមនេះជាលទ្ធផលដែលសម្រេចបាន៖

ល.រ	ការពិពណ៌នា	សមិទ្ធិផលសម្រេចបាន
១	សាងសង់អណ្តូងស្នប់ថ្មីដល់គ្រួសារទីទាល់ក្រ Built new water pumps for poor family	២ អណ្តូង
២	ជួសជុលអណ្តូងស្នប់ចាស់ដល់គ្រួសារទីទាល់ក្រ Repaired water pump for poor family	០ អណ្តូង
៣	សាងផ្តល់ជូនធុងចំពោះទឹកស្អាតដល់គ្រួសារទីទាល់ក្រ Supported water filter for poor family	៧ ធុងចំពោះ
៥	ផ្គត់ផ្គង់បង្គន់អនាម័យដល់គ្រួសារក្រីក្រ Supported toilet for poor family	៣ បង្គន់

៥ - គម្រោងផ្នែកកាត់ដេរ

នៅដើមឆ្នាំ២០១៥អង្គការកម្ពុជា-ហ្វឡង់បានចាប់ផ្តើមអនុវត្តគម្រោងបង្រៀនកាត់ដេរដល់ជនក្រីក្រនៅតាមទីជនបទក្នុងឃុំចំបី ស្រុកបាទី ខេត្តតាកែវ។ មានសិស្សចំនួន៩នាក់ដែលបានទទួលការបណ្តុះបណ្តាលពីអង្គការហើយតាមការវាយតម្លៃនៅចុងបញ្ចប់វគ្គរយៈពេលមួយឆ្នាំមានសិស្សចំនួន៦នាក់ដែលបានទទួលជោគជ័យយ៉ាងល្អ។ រីឯអ្នក៣នាក់ត្រូវបានស្នើអោយបន្តវគ្គរយៈពេល៦ខែទៀតដើម្បីបំពេញចំនុចខ្លះខាតរបស់ពួកគេ។

- មានសិស្សចំនួន៩នាក់ដែលបានទទួលការបណ្តុះបណ្តាលជំនាញកាត់ដេរ
- បានផ្តល់ជូនម៉ាស៊ីនកាត់ដេរដល់សិស្សចំនួន៦គ្រឿង
- សិស្សមករៀនត្រូវបានឧបត្ថម្ភថវិកាសម្រាប់ម្ហូបអាហារប្រចាំថ្ងៃមួយពេល
- មានគ្រូបង្រៀនកាត់ដេរម្នាក់ប្រចាំនៅសាលាអង្គការ

I- ថវិកាចំណាយប្រចាំ ឆ្នាំ២០១៧

ចាប់ពីខែមករា ដល់ខែធ្នូ ឆ្នាំ២០១៧ អង្គការកម្ពុជា-ហ្វូឡង់ក្នុងផែនការថវិកាសរុបចំនួន \$ 111,037.74 ។ ចំណាយសរុប \$ 94,511.86 និងថវិការនៅសល់ចុងឆ្នាំ ២០១៧ \$ 16,525.88 ។

ហើយការចំណាយមានរាយដូចខាងក្រោម:

ល.រ	ការពិពណ៌នា Description	ក្នុងផែនការ២០៧ Budget plan 2017	ចំណាយ២០១៧ Actual expended	ថវិកាសល់ចុងឆ្នាំ២០១៧ Ended balance
១	ចំណាយលើកម្មវិធីអប់រំ Education Program	\$ 17,500.74	\$14,239.71	\$ 3,261.03
២	ចំណាយលើកម្មវិធីសុខភាព Health Care Program	\$ 14,500.00	\$11,584.20	\$ 2,915.80
៣	ចំណាយលើកម្មវិធីគាំទ្រសង្គម Social Support program	\$ 46,500.00	\$47,402.19	\$ 902.19
៤	ចំណាយលើកម្មវិធីអនាម័យនិងទឹកស្អាត Water and Sanitation	\$ 1,1000.00	\$5,419.00	\$ 5,581.00
៥	ចំណាយលើកម្មវិធីកាត់ដេរ Sewing program	\$ 7,500.00	\$5,004.98	\$ 2,495.02
៦	ចំណាយលើផ្នែករដ្ឋបាលនិងបុគ្គលិក Administration and staffs	\$ 14,037.00	\$10,861.78	\$ 3,175.22
	ចំណាយសរុប Total	\$ 111,037.74	\$94,511.86	\$ 16,525.88

សៀមរាប, ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៧

អ្នកធ្វើរបាយការណ៍

សៀមរាប, ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៧

បានឃើញ និង ឯកភាព

សរ គឹមសិទ្ធ

អ្នកសម្របសម្រួលកម្មវិធី

ខាំយ៉ាន់

នាយកប្រតិបត្តិអង្គការកម្ពុជា-ហ្វូឡង់